

Jean-Pierre Petit

ລາວໃຊ້ບົປສະພາດ

2000



၁



ជំរូបីនេរក ពិគិតា, 68 ឆ្នាំ, ទីនៃបីបាន (ពោធិ៍យ៉ាងទេត លើឯកត្រាកំណើន ឬឯកត្រាបាន),

ນັກ ວິທະ ຍາ ສາດ ໂລກ ດາວ ດຽນ ພຶສເຕາ ໃນ ທາງ ພາກ ບຣິລິສຕິ ຂອງ ວິທະ ຍາ ສາດ ຝ່າຍ ກົດ ລະ ບຽບ ຫົວ
ໄປ ທີ່ ຄວບ ຄມ ຈັກ ກະ ວານ.

ທ່ານ ໄດ້ຮັດວຽກ 29 ປີຢູ່ໃນ ທຳລອງ ເບິ່ງ ດາວ ຂອງ ມາກໃຊ້ ແລະ ທ່ານ ກໍ ໄດ້ຂຽນ ປື້ມ ອອກ ມາ 32 ຫົວ. ປື້ມ ທລາຍ ຈຳນວນ ພວກ ນີ້ ໄດ້ ຖືກ ແປ ອອກ ໄປ ເປັນ ທລາຍ ພາສາ, ຫມືດ ຫ້າ ມວນ ແປ ພາສາ.

ຖ້າສົນໃຈປາກຮ້າຕື່ມເຊີນທ່ານໆເຊົ້າໄປເບິ່ງຢູ່ໃນຊີດແອງແຕກແມັດ:

<http://www.Savoir-Sans-Frontieres.com>

ທ່ານ ປອງບເແກ ເຖິງສະ ມາ ຄົມ " SAVOIR SANS FRONTIÈRES "

ທ່ານ ຜູ້ປະ ທານ ເຕືອນ ໃຫ້ ຊາບ ວ່າ ສະ ມາ ຄົມ ນີ້ ບໍ່ ມີ ຈຸດ ປະ ສິງ ທີ່ ຈະ ແຜ່ ພາຍ ເລື່ອງ ຄວາມ ຄືດ ທາງ ການ ເມືອງ ຫລື ເລື່ອງ ປະ ທວ້າ ໄກາ ທັງ ນັ້ນ.

ອານຸຍາດ ໃຫ້ກ່າຍເລື່ອງຮູບແຕ່ມ ແລະ ສົງ ໄປ ໃຫ້ຜູ້ໄດ້ກໍ ໄດ້ຕາມຊອບ ໂຈ ຫລືວ່າ ຈະເວົ້າໃສ໌
ຂີດເວບຂອງທ່ານກໍ ໄດ້.

Mme Sèngdeuane Bannavong

ແສງເດືອນ ບັນນະວົງ

Traductrice Franco-Lao



De formation Ingénieur en Informatique, et vivant en France, Mme Sèngdeuane Bannavong espère pouvoir traduire, en Laotien, une grande partie des Bandes dessinées de Mr Jean Pierre Petit afin de diffuser le maximum de concepts scientifiques et économiques auprès de jeunes et moins jeunes laotiens.

Etant très attirée par l'humanitaire, elle espère ainsi pouvoir apporter une contribution à sa culture natale et adhère totalement à l'esprit de l'association « savoir sans frontières » qui est de diffuser le savoir gratuitement au plus grand nombre.

<http://www.savoir-sans-frontieres.com>


Dans le même esprit de coopération, l'association CCL (comité de coopération avec le Laos) met en place plusieurs projets d'aide au développement du Laos

<http://www.ccl-laos.org/>

Si vous souhaitez en savoir plus sur la culture laotienne, n'hésitez pas à découvrir le site incontournable de Luangprabang en Français.

<http://laos.luangprabang.free.fr/>






ເຈົ້າ ກັບ ສຳ ຕົວ ດີ ວິໄຈ ບໍ່ ທັນ ພົມ ເພີຍ້າ ໄທີ່ ບຸດ ສືບຕໍ່ ໄທັ ປອນ ໝຶກ
ກັບ ທີ່ ດີ ດີ ດີ ດີ ແລ້ວ ເຈົ້າ ກັບ ດີ .



ໄດຍ ດີ || ຕີ່ ອີ ດັ່ງ ຖໍາ ຢູ່ ກັບ
ຫຼັງ ຢູ່ ຢູ່ ພົມ ກັນ ກະ ຕັ້ງ ເທັນ
ສອງ ຄົນ ພົມ ຄວາມ ພົມ ຄົນ ດີ ກັນ . ດັ່ງ
ຢູ່ ດີ ! ຢູ່ ດີ ! ຢູ່ ດີ ! ຢູ່ ດີ !
ດີ ດີ ດີ ດີ ດີ ດີ ດີ ດີ ດີ .

ເຈົ້າ ກັບ ວອກຈົ່ງ ໃຈ ດັ່ງ ຢູ່ ດີ ເຈົ້າ ພົມ ປົກ ເຖິງ ? ອີ , ອີ , ນາງ
ນາວ ນັກ ໜັກ ວິໄຈ ສຳ ດີ ?

ຫັນ ດີ ລັດ ຕົວ ດັ່ງ ຢູ່ ຢູ່
ເຄື່ອງ ຂົງ ພົມ | ທັນ ວິໄຈ ຂົງ ພົມ |
ກາງ ຖໍາ ກະ ອອກ ເສັດ



ວິໄຈ ! ພົມ ດີ !



ພົມ ! ດີ ! ວິໄຈ ! ພົມ ! ດີ ! ດີ !
ລົດ ພົມ ! ວິໄຈ ! ພົມ ! ດີ ! ດີ !

ພະ : ປົກ ດີ ດີ , ສັຍ ດີ ດອກ . ຊົ່ວໂມ , ເມື່ອ /
ຫຼັງ ດີ ດີ ດີ ດີ . ທັນ ດີ ດີ , ດີ ດີ , ດີ ດີ .
ລົດ ພົມ ! ດີ ! ພົມ ! ດີ ! ດີ ! ດີ !





ရှိသူများ ပေါင်းစပ် လုပ်နည်း
အကြောင်း ဖြစ်တယ် ခေါ်ဆောင်ရွက်
ပေါင်းစပ် လုပ်နည်း ပေါ်တယ်
ပေါ်တယ် ပေါ်တယ် ပေါ်တယ်.



ເຈົ້າ ຖື່ນ ສົງ ພວກ ຂອບເປົ້າ ທີ່ ເມື່ອ . ວັນທີ ສິລະ ອັດນັ້ນ
ໄຊ໌ ປູນ ຍັງສາວ ທຸກໆ ຄົນ ! ປົມຂໍ ຍົກ ເວັນ ເຫັນ ປົງປົງ, ນເຕັ້ນນຳ ໃສ່ ໜັກກາ.
ຍັງສາວ ທຸກໆ ຄົນ ຫຼຸດ ທຸດ ທຸດ ... ||ຕ່າງ ດອງ .

ຢູ່ນີ້ ສາມ ລັດ ແລ້ນ ສຳລັບ ສາມສາວ
29 ບົນ ເຈົ້າ .



ສາມ ? ||ຕ່າງ ແມ່ ພວກ
ໄຮ ພາແຕ່ ສອງ ຄົນ ບໍ : !


ຄົງຜົນ ທີ່ ສາມ
||ມັນ 29 ຢີ ...



ຖືກ ແລ້ວ ຖື່ນ ງົງ ຕົ້ນຢູ່ ກໍາມສິດປົງ ນເຕັ້ນ
ວັດ. ເຄີງ ພົບ ປົມ ຕົວ ຂອງລາວ ຕະໜີ
ລູບລັບຍໍາ ເກວ. ລາວກະ: ພາ ||ບບ....



ବେଳାଯିଲୁ କାହାର ପାଦରେ ନାହିଁ । ଏହାର ପାଦରେ
ବେଳାଯିଲୁ କାହାର ପାଦରେ ନାହିଁ ।



ତାଙ୍କର ପିଲାଇ ନାହିଁ ଏହାର ମଧ୍ୟରେ କିମ୍ବା କିମ୍ବା କିମ୍ବା

॥ပରିଷ୍ଠାପନୀ ବିନ୍ଦୁଖ୍ୟା ପା । ଅନ୍ତର ଶାନ୍ତି । ୧୮:



କୁଳାଳ ପାଇଁ ଦେଖିଲୁ କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା

ລູ້ສາວ ຂອງ ຄົມ ຂອງ ແມ່ນ ນັ້ນຩ
ຫຼັກ ຕັດ ຫຼັກ ຕາກສະເງາະ ຍົກນ ດັບ
ຂອງ ພວກ ຂົງ ຢາວ .

ທັນ ຢົກເບັນ ເຈົ້າ ຖຸຢ ຜິລິນ ສົນໃຈ ທັນ ຂອງ
ຄື່ງ ຂົງ ພົມ ນຸ່ງ ເຄື່ງ ແລະ ບົບ ເຈົ້າ ຍຸງ .

ຊົງ ດັ່ງຍິງ ລີ່ມັ້ມ
ຮັດ ເກົ້ວ ເຈົ້າ ແນໃຈ ແກ້ວ
ປົມ ເບັງ : ? ຂົງຢ ເນັ້ນ ດັວ
ເຈົ້າ ຕັ້ງຢູ່ງ ພົມ ນຸ່ງ ກັບ ຄອງ
ນຸ່ງ ເລັ້ງ !





នៅលើក្នុងទីនាមទីណា !? ខ្សែពីរបានចូលរួមដោយខ្លួន
ទៅក្នុងទីនាមទីណាដឹង ? ប៉ុណ្ណោះតុលាបាយបានដោយខ្លួន



ខ្សែពីរបានចូលរួមដោយខ្លួនទៅក្នុងទីនាមទីណាដឹង
នាមទីណាដឹង . យ៉ាងខ្សែពីរបានចូលរួមដោយខ្លួនទៅក្នុងទីនាមទីណាដឹង .

ជីវិតត្រូវបានស្វែងរកដោយខ្លួនទៅក្នុងទីនាមទីណាដឹង
ទៅក្នុងទីនាមទីណាដឹង . ពួកគេត្រូវបានស្វែងរកដោយខ្លួនទៅក្នុងទីនាមទីណាដឹង .



នៅវាដី... មិនបាយវេ?



ខ្សែពុក សំរាប់ ឯក ឯក ឯក
ទីនៅ ខ្សែពុក ឯក ឯក ឯក





ឯក ឯក ឯក ឯក ឯក ឯក ឯក
ទីនៅ ខ្សែពុក ឯក ឯក ឯក

ខ្សែពុក!

OH!



ပဲပေ၊ ကို^၁ ပဲပေ။ သော ဒုတိယ်
ဘယ်လ ဥပ္ပါန်ရေ ပေါ်ပဲ ပဲနှုန်း။



ខ្លួន នៅលើ ពុំរូប និង ពាក់ស៊ី
ខ្លួន នៅលើ ពុំរូប ដែល មានការណា !!

Ah Ah...



ខ្លួន នៅលើ ពុំរូប និង ពាក់ស៊ី
ខ្លួន នៅលើ ពុំរូប ដែល មានការណា !!

ខ្លួន គិតថា ការណា

ខ្លួន បាន ដឹង ពី ពុំរូប និង ពាក់ស៊ី
ខ្លួន បាន ដឹង ពី ពុំរូប និង ពាក់ស៊ី



ទីស់នៅក្នុងបាយកំពង់ចាប់មិនខ្សោយទេ ទៀត ទៅ នៅ ទៀត,
បែរិយវូរុំ.

ខេត្តរោគ នៅក្នុងបាយកំពង់ចាប់មិនខ្សោយទេ !


ហើ, ខ្សោយបាយកំពង់ចាប់មិនខ្សោយទេ !



នៅក្នុងបាយកំពង់ចាប់មិនខ្សោយទេ . ខេត្តរោគ នៅក្នុងបាយកំពង់ចាប់មិនខ្សោយទេ ?

ទៀត ខ្សោយបាយកំពង់ចាប់មិនខ្សោយទេ ! ទៀត ប៉ុន្មានទៀត ទៀត ទៀត ទៀត ទៀត ទៀត .

មិនខ្សោយ
បាយកំពង់ចាប់មិនខ្សោយទេ ?

ខ្សោយបាយកំពង់ចាប់មិនខ្សោយទេ





នីត ខំខែ...

?

ឯណ៍ បា || មេសេវបង្ហោះ ?

លិនស្រី ១៦
បាយ ពូ ហ៊ុន ?

ខំ ទិន្នន័យ ឱវិ || មេសេវបង្ហោះ . ជីកុំ ដៃ នាមឈប់
ការុ លិន ២៩ ឬ ៣០ || មេស់ ?

ខំ ឯណ៍ ? .. ឯណ៍ ឯណ៍
ឯណ៍ || មេស់ កំរើ ឯណ៍ ឯណ៍
ឯណ៍ ឯណ៍ ឯណ៍ . ឯណ៍ ឯណ៍ ឯណ៍
ឯណ៍ ឯណ៍ ឯណ៍ ឯណ៍ ឯណ៍ ឯណ៍
ឯណ៍ ឯណ៍ ឯណ៍ ឯណ៍ ឯណ៍ ឯណ៍ ឯណ៍



||ຕ່າງປະສົງບ້ານວ່າ ຂອບ, ຫັນ ເຈື້
ບໍ່ ນີ້ ດີ ດັນ ບໍລິ ...

ຂໍ້ມູນ ຕາຍະກຳ ນັດ, ຫັນ
ຂໍ້ມູນ ! ຂອບກວຽບ, ດັດເນັງ
ຮັນໃຈລະນຸ້ງ ອອກາມ

||ແມ່ນ ຂອບ ນັດ ຢູ່ ບໍລິ ຂອບ ພົງ
ປາຍ ເພື່ອ ຄຸນ ຂອບ. ຂອບ ອົງ ... ຂອບ ອົດ
ຄື ອົງ ຂອບ, ປັນ ບົດ ເຈັບ ||ທ.

ເຈົ້າ... ເຈົ້າ ຢູ່ ບໍລິ ?

ຂອບ ຄົວ, ເຈົ້າ, ແມ່ນ
ນີ້ ||ບູງ ເລັບ ||ແມ່ນ ?

ຢູ່ ວົງ ຈົ່ງ ຖັນ ດັນ ||ແມ່ນ

ເຈົ້າ ຄົວ, ຄົ້ນ ກຸມ ທັນ
ບໍ່ ພົນ ກຸມ ວະ ໃບ, ເມື່ອ ອົງ, ເຕີ
ຢູ່ ໃບ, ເນັ້ນ, ຕັ້ນ ສັນ ອົນ ທັນ ທັນ ?
ວາ ຂອບ ໃບ, ຕັ້ນ ສັນ ດັກ.





କିମ୍ବା . ସେଇହାରେ
ଏବଂ !








DONG!





ឃុំពីរិយាល័យនាព្យូរ
ឃុំពីរិយាល័យនាព្យូរ



ធម្មារិយាល័យនាព្យូរ ត្រូវបានលើក និងមានស្រួល។
ឃុំពីរិយាល័យនាព្យូរ ត្រូវបានលើក និងមានស្រួល។
ក្នុងពីរិយាល័យនាព្យូរ ត្រូវបានលើក និងមានស្រួល។
និងមានស្រួល។ ត្រូវបានលើក និងមានស្រួល។

ឈុំបាន ឈុំខ្សោយ ហែងដី
គាយកៅ . ឈុំបាន ឈុំខ្សោយ ហែងដី
ឈុំបាន ឈុំខ្សោយ ហែងដី

ឈុំ ឈុំខ្សោយ ហែងដី . ឈុំ
ឈុំ ឈុំខ្សោយ ហែងដី ?

ឈុំខ្សោយ ហែងដី ឈុំខ្សោយ ហែងដី
ឈុំខ្សោយ ហែងដី

ធម្មារិយាល័យនាព្យូរ

ឈុំខ្សោយ ហែងដី ឈុំខ្សោយ ហែងដី
ឈុំខ្សោយ ហែងដី ឈុំខ្សោយ ហែងដី
ឈុំខ្សោយ ហែងដី ឈុំខ្សោយ ហែងដី

ឈុំខ្សោយ ហែងដី !

ឈុំខ្សោយ ហែងដី ឈុំខ្សោយ ហែងដី
ឈុំខ្សោយ ហែងដី

ឈុំខ្សោយ ហែងដី ឈុំខ្សោយ ហែងដី
ឈុំខ្សោយ ហែងដី

ເລື່ອ ສາມ ຕາຍ ເຫັນ ຫຼັບ? ອະກາປ: ກາລວີ:
ຊອກຫາ ນາງ ສາວ, ບໍ່ໄມ້ດ ຫິກສິບໄປລ, ຮູ່ບົນ?

ເວີ ຖຸກ ທ່ານ, ຄັ້ນ ບໍ່ໄຮດ
ໄບບັນ ຖຸກ ເຮັດ ໄບບົນ?

ການ ຊອກຫາ ໄດ້ຕັນ ດີ ຖຸກ ອົງ ເວລາ ດົນ. ຖຸກ ໂມ່ນ ຂົວ
ຫຼັບ ກະໂຄ ຕັ້ງ ປິທະນົນ ທົນເກມ ປັບປຸງໄປ, ບໍ່ໄດ້ຜູ້ນີ້

ດ, ເຈົ້າ ກະ ເຮັດ ໄບບົນ

ຂົວປ່າຍ ທັນ ເລື່ອ ຄົນ ຂັງ
ຂອງ ເຈົ້າ ມີ ຂົງບໍ່ ຂົວ ໄດ້
ໜົດ ທູກ ການ


ອານີ ຄົກ ຂົງ ແນ ຖຸກ ໂມ່ນ ການ
ດີ ຂົວ ຫາກັນ ກາງ ຖຸກ. ພວກ
ຂອ້ຍຕັ້ງ ສາຍ ຕັດຕິ ທີ່ ໝົດ ອາ
ນາຈິຕ. ຍັງໝາຍ ຂົວ ເລື່ອ ຖຸກ ພ່າຍ
ເປັດສະພານີ້.

ກຳ ຖຸກ
ດີ ຂົວ

ດ ຂົວ

ນັ້ນ ເຮັດ
ໄບບົນ?










ឃុំ, ឲ្យសម្រាប់លើក និង
បិទិវត្តន៍. យ៉ាងតិចបាន
ខ្លួន. វិនិ...



ឃុំ, តើ "ឱ", និង ឲ្យ នឹងទៅ ?



ឱន ឱន ឱន, ឲ្យលិប់ភ្លូងហើយ និង













ເລວາ ດີ່ ພັນ || ກົວ ເຈັຍ ນະ ຖື
ເຮັດ ສາມ ວິໄລ ພົງ ຂົງ ຂົງ

|| ພາ ໄລຍ, ຂົບພື້ນ ສາວ ປົງ,
ປົງ ຖື ສາວ ປົງ ປົງ. ສັນ, ປົງ
ເປັນ ປົງ ?



|| ຕ່ວ່າ, ກົວ ເຮັດ ພົງ ຂົງ ກັບ
ບົດ || ຕ່ານ ອົບ ຄົດ ມັນ ສູງ ຊຶດ
ເຖິງ | ເປັນ ເວົ້າ ສົນນະ : ອົບ ທາຍ



ກົວ ບົນ, ຂົບພື້ນ
ອັນ ນິບັດ ເຈົ້າ ເບ. || ອົກ ຂົບ ເຮັດ
ມັນ ດັບ ດັບ ?

|| ຈົ້າ ອົບ ບົດ ພົງ ພັນ ຖື
ສູງ ສູງ ດັບ ດັບ | ເຮັດ



|| ລັກ ບົດ ພົງ ພັນ || ເຮັດ
|| ພົບ ອົບ ອົບ ພົງ ສົງຫາມ
ເກົ່າ ຢົງ. ດີ ຕົວ ປົກ ດັ
ນີ້ ມັນ ດັບ || ທີ່ ພົງ ພັນ 2: || ເຮັດ
ມັນ ສູງ || ເມື່ອ ຫາລຸ ມັນ
ກະ || ເມື່ອ || ດີ ມັນ ດັບ || ທີ່
2: || ພົງ ພັນ ໜີ້ ດັບ || ຖື
ກະ || ດີ ມັນ ດັບ || ເມື່ອ ທາວ
ມັນ ອົບ. || ທີ່ ວິໄລ ພັນ
ຂົງ ຖື ທາວ ດັບ | ເປັນ ຖື

ଥାର୍କ ପିଲି ଗପ୍ପି ଦାନାମ
ହୁଏ . ୨୩୯ , କଣିକା ମେଳାର
ଲାଲ ପାତା କାହାର ଦରଖାତା
ହୁଏ , ୧୦୭ , ୧୦୮ ହେଲା
କାହାର କାହାର କାହାର
କାହାର କାହାର କାହାର

କାହାର କାହାର କାହାର


କାହାର !??!

କାହାର , ୨୩୯
କାହାର , ୧୦୭

କାହାର , ୧୦୮ , ୧୦୯ , ୧୧୦ , ୧୧୧ , ୧୧୨ , ୧୧୩ , ୧୧୪ , ୧୧୫
କାହାର

କାହାର , ୧୦୭ , ୧୦୮ , ୧୦୯ , ୧୦୧
କାହାର , ୧୦୮ , ୧୦୯ , ୧୦୧

ខ្សែពេជ្រ, ការបូលទំនួរ 2 ដី 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់
ទៅ និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់
ទៅ និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់





ការបូជ្រ និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់
និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់
និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់
និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់ និង 1 ខ្សែក ពាល់




କୁଳାଙ୍ଗିର ମହିନେ ତାପରିକ୍ଷିତ
କୁଳାଙ୍ଗିର ମହିନେ ତାପରିକ୍ଷିତ
କୁଳାଙ୍ଗିର ମହିନେ ତାପରିକ୍ଷିତ
କୁଳାଙ୍ଗିର ମହିନେ ତାପରିକ୍ଷିତ



କାହିଁ ଯାଏମୁଁ ନିର୍ଜପାତା ହେଲା କାହିଁ କାହିଁ
 କାହିଁ କାହିଁ ଚାହିଁ . ଯାଏମୁଁ ନିର୍ଜପାତା ହେଲା କାହିଁ
 କାହିଁ କାହିଁ ଚାହିଁ . ! ॥ ଯାଏମୁଁ ନିର୍ଜପାତା ହେଲା
 କାହିଁ କାହିଁ ଚାହିଁ ? ଯାଏମୁଁ ନିର୍ଜପାତା ହେଲା
 କାହିଁ କାହିଁ ?



19. 11 ප්‍රංශානු, මින්න
වෙළඳ තිර්ප්ප?



ខ្លួន ខ្លួន យុទ្ធសាស្ត្រ សំណង់ 1 ប៉ែ 34, ភ្នំពេញ / កំពង់ចំណេះ
កំពង់សំណង់ កំពង់ ក្បាង ពាយ . ទៅ មិនមែន ទូទៅ ទៀត កំពង់ ពាយ .

SNAP!

ឆ្នាំ 1 ខែ ធ្នូ 1 រោច . 1 ប៉ែ 34 នាមឈើ
ជុំដៃ កំពង់វាហ៍ . 2 ខែ ធ្នូ 1 មេសា 1 រោច
ឆ្នាំ 2 ខែ ធ្នូ 1 ក្រុង នាមឈើ

ឯ , ទីប៉ែ ក្បាង ហាប់លី ហុង
សំណង់ កំពង់ កំពង់ ក្បាង 1 ប៉ែ 34 នាមឈើ
តែង នាំ នាំ នាំ

// នាំ បង្ការិយ៍ គាយ គាយ គាយ កំពង់
គាយ គាយ កំពង់ កំពង់ កំពង់ // នាំ គំ ប៊ូ .

କୋଣ ହେଲା
ପ୍ରଥମ ପତ୍ର
ପ୍ରଥମ ପତ୍ର


କୋଣ ହେଲା
ପ୍ରଥମ ପତ୍ର
ପ୍ରଥମ ପତ୍ର


କୋଣ ହେଲା
ପ୍ରଥମ ପତ୍ର
ପ୍ରଥମ ପତ୍ର




କୋଣ ହେଲା
ପ୍ରଥମ ପତ୍ର
ପ୍ରଥମ ପତ୍ର







“ມີນວັດ, ມີນົ້າ
ຈະ 29, 29 ຢີ



ມີນວັດ
ມີນຫັບຢັງ
ມີນົ້າຈະ 29, 29 ຢີ

29 ພັນຍັນ
ກຳນົາ
ທີ່

ໜີ